

ព័ត៌មានអ្នកស្នើសុំ/Applicant's information

ឈ្មោះគណនី: Account name | លេខគណនី: Account number

អាសយដ្ឋានទំនាក់ទំនង: Contact address

លេខទូរស័ព្ទ: Telephone number | អ៊ីម៉ែល: E-mail

ខ្ញុំ(យើងខ្ញុំ)ជាម្ចាស់គណនី ឬតាងនាមឲ្យអង្គការខាងលើ សូមប្រគល់សិទ្ធិប្រើប្រាស់សេវាអេស៊ីលីដាអ៊ីខុមមើសតាមប្រព័ន្ធអ៊ីចេស៊ីដេ ជូនឈ្មោះខាងក្រោម ដើម្បីទូទាត់ថ្លៃទំនិញ-សេវាកម្ម បង់ពន្ធដារ ឬទូទាត់ផ្សេងៗតាមប្រព័ន្ធអ៊ីចេស៊ីដេ។

I (We), an account holder or on behalf of the institution, designate the name of person below to use ACLEDA E-Commerce payment gateway via Xpay to pay for goods-services, Tax payment or others via online:

ឈ្មោះជាភាសាខ្មែរ: Name in Khmer | ឈ្មោះជាអក្សរឡាតាំង: Name in Latin | ភេទ: Gender (Male/Female)

លិខិតសម្គាល់ខ្លួន: Type of legal ID (National ID, Passport, Family book, Other)

លេខ: Number | ថ្ងៃផុតកំណត់: Expiry date (dd/mm/yy)

អាសយដ្ឋានទំនាក់ទំនង: Contact address

លេខទូរស័ព្ទ: Telephone number | អ៊ីម៉ែល: E-mail

ហត្ថលេខាអ្នកទទួលសិទ្ធិ User's Signature

ខ្ញុំ(យើងខ្ញុំ)សូមទទួលខុសត្រូវទាំងស្រុងចំពោះការខូចខាត ឬការបាត់បង់ដែលបណ្តាលមកពីការប្រគល់សិទ្ធិនេះ ។ I (We) will unconditionally be responsible for any damage or loss resulting from this designation.

Signature/Thumbprint area for account holder or institution representative

សម្រាប់ធនាគារ/FOR BANK USE ONLY

Prepared by: Name: Signature: Verified by: Name: Signature: Approved by: Name: Signature: